

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**



អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍



របាយការណ៍សង្ខេប

**សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅ
ផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍**

ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨

រៀបចំដោយ: អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ឧបត្ថម្ភដោយ: ថវិកាជាតិ

១. សេចក្តីផ្តើម

យោងទៅតាមអណត្តិដែលមានចែងក្នុងទស្សនៈវិស្សយ បេសកកម្មដែលកំណត់ដោយ ច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធនឹងស្ថាត្រីការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ និង អនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងយោង តាមគម្រោងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការរីករាលដាល មេរោគអេដស៍ និងជំងឺអេដស៍ និងយុទ្ធសាស្ត្ររបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រុមប្រឹក្សា បច្ចេកទេស ក្រុមប្រឹក្សាគោលនយោបាយ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មានតួនាទី សំខាន់ណាស់ ក្នុងការសម្របសម្រួល ជំនួយការបច្ចេកទេស តួនាទី ផ្តល់ទិសដៅ និងអនុសាសន៍ ក្នុងការកំណត់យុទ្ធសាស្ត្រ គម្រោងផែនការសកម្មភាព គោលការណ៍ណែនាំនានា រួមទាំងប្រព័ន្ធ តាមដាន និងវាយតម្លៃលើប្រសិទ្ធភាព និងជោគជ័យ ដែលបានមកពីការអនុវត្តគម្រោងផែនការ សកម្មភាពទាំងនោះផងដែរ។

២. កាលបរិច្ឆេទ និងទីកន្លែង

នាព្រឹកថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៨ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍** នៅបន្ទប់ប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អគ្គលេខា ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងក្រសួង ស្ថាប័នចំនួន ២៦ រាជធានីខេត្ត តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលមានវត្តមានចំនួន ១៤៥ នាក់ និងអវត្ត មានចំនួន៥ក្រសួង។ អង្គសន្និបាតនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមឧបត្ថម្ភពីថវិកា ជាតិ។

៣. វិធីសាស្ត្រនៃកិច្ចប្រជុំ

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការបង្ហាញជាស្នាយបញ្ចាំង ការបើកឱកាសឲ្យមាន ជាសំណួរចម្លើយ ការលើកឡើងជាចំណាប់អារម្មណ៍ ការពិភាក្សាពេញអង្គ ក្រោមការដឹកនាំផ្ទាល់ របស់ **ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍** ដែលអនុវត្តតាមរបៀបវារៈដែលបានគ្រោងទុក។

៤. ដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំ

ជាកិច្ចចាប់ផ្តើម **ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី** អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គសិក្ខាកាម និងបានជម្រាបជូនពីគោលបំណងនៃសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅថ្ងៃនេះ គឺដើម្បីផ្តល់ឱកាសដល់ក្រុមអគ្គលេខាធិការធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងស្ថាប័ន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានីខេត្ត នូវរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលក៏ដូចជាលទ្ធផលនៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ជាមួយគ្នានោះផងដែរអង្គសន្និបាតនេះត្រូវបានរៀបចំឡើង ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងការអនុវត្តការងារ ប្រយុទ្ធនឹងជំងឺអេដស៍នឹងការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យ របស់ស្ថាប័ន ដែលជាសមាជិកអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ ឬគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង រាជធានី ខេត្ត និងពិនិត្យទៅលើសកម្មភាពដែលជាបទពិសោធន៍របស់អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងទិសដៅសម្រាប់ការអនុវត្តសកម្មភាពឲ្យកាន់តែមានប្រសិទ្ធភាពជាបន្តទៀត។

ឯកឧត្តមបានបង្ហាញពីរបៀបវារៈនៃសន្និបាតដូចខាងក្រោម៖

- ✓ សុំនូវកថាបើកអង្គសន្និបាតដោយ **ឯកឧត្តម អៀង មូលី** ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
- ✓ បទបង្ហាញពីរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលនៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០១៨ បង្ហាញដោយ **ឯកឧត្តមវេជ្ជ. ហោរ ម៉ិនឡេង** អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
- ✓ បទបង្ហាញពីសកម្មភាព និងបទពិសោធន៍នៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា។
- ✓ បទបង្ហាញពីសកម្មភាព និងបទពិសោធន៍នៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យ ថ្នាក់ក្រោមជាតិរបស់ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
- ✓ បទបង្ហាញពីសកម្មភាព និងលទ្ធផលការងារក្នុងឆ្នាំ២០១៨ របស់អង្គការថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ។

- ✓ បទបង្ហាញពីបង្ហាញពី ទិសដៅយុទ្ធសាស្ត្រជាតិប្រាំឆ្នាំ(២០១៩-២០២៣) របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បង្ហាញជូនដោយឯកឧត្តមវេជ្ជ. **នា វណ្ណា** អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
- ✓ និងសុន្ទរកថាបិទអង្គសន្និបាតដោយ **ឯកឧត្តម អៀង មូលី** ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

៥. សុន្ទរកថាបើកអង្គសន្និបាតដោយ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ជាកិច្ចបន្ត **ឯកឧត្តម អៀង មូលី** ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្លៀវជាតិ និងអន្តរជាតិទាំងអស់ដែលបានចូលរួមក្នុង “ **អង្គសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៨**” នាថ្ងៃនេះ។ តាងនាមប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ដោយបានមកធ្វើជាអធិបតីក្នុងការដឹកនាំ “ **អង្គសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៨**” ដ៏មហោឡារិកនាពេលនេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបានជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាអង្គសន្និបាតជ្រាបថា កាលពីម្សិលមិញ យើងទាំងអស់គ្នាបានជួបជុំគ្នានៅក្នុង “**សម័យប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៨**” ដោយបានពិភាក្សា និងអនុម័ត ការដាក់ចេញនូវសេចក្តីសម្រេចចំនួន៨ ដើម្បីប្រើប្រាស់ជាធាតុចូលក្នុងការសម្របសម្រួលការរៀបចំ ការអនុវត្តគម្រោងផែនការយុទ្ធសាស្ត្រជាតិ និងជាពហុវិស័យទៅនឹងការរាលដាលមេរោគអេដស៍និងជំងឺអេដស៍ប្រចាំឆ្នាំ២០១៩ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ដូច្នេះនៅក្នុងអង្គសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នាព្រឹកនេះ យើងនឹងមានរបៀបវារៈថ្មីមួយទៀត ដើម្បីធ្វើបទបង្ហាញជូនអង្គសន្និបាតទាំងមូលស្តីពីវឌ្ឍនភាព សមិទ្ធផល និងមេរៀនជាបទពិសោធន៍ដោយឡែក និងជាក់ស្តែងដែលបានចងក្រងដោយសមាជិកសមាជិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ឯកឧត្តមក៏បានលើកទឹកចិត្តជូនសមាជិកសមាជិកានៃអង្គសន្និបាតទាំងមូល ចូលរួមផ្តល់ជាយោបល់ ជាអនុសាសន៍ ជាមេរៀន ឬជាបទពិសោធន៍នានាបន្ថែមទៀត ដើម្បីជាការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ពីការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅតាមស្ថាប័នរបស់ខ្លួន។

ឯកឧត្តមមានជំនឿថា រយៈពេលមួយព្រឹកនេះ អង្គសន្និបាតរបស់យើងនឹងទទួលបាន ចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដែលបានមកពីការអនុវត្តជាក់ស្តែង របស់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ដែលអាចយកទៅប្រើប្រាស់ជាចំណេះដឹងក្នុងការកែលម្អការ ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅតាមក្រសួង ស្ថាប័ន ខេត្ត រាជធានីរបស់ខ្លួនឱ្យ បានកាន់តែល្អប្រសើរថែមទៀត។ ហើយនៅក្នុងរបៀបវារៈចុងក្រោយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ នឹងធ្វើការបូកសរុបនូវលទ្ធផលនៃអង្គសន្និបាតទាំងមូល រួមជាមួយនឹងការបង្ហាញពីយុទ្ធ សាស្ត្រ និងវិធីសាស្ត្រវិទ្យាសាស្ត្រថ្មីៗមួយចំនួនក្នុងការពន្លឿនការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យមានប្រសិទ្ធភាពទ្រេងឆ្ពោះទៅសម្រេចបាននូវគោលដៅបីសូន្យ។

ដើម្បីទុកពេលវេលាឱ្យបានច្រើនដល់ការធ្វើបទបង្ហាញ ការពិភាក្សា និងការចែករំលែក ចំណេះដឹង ជំនាញ និងបទពិសោធន៍ក្នុងចំណោមសមាជិកសមាជិកានៃអង្គសន្និបាត ឯកឧត្តមក៏ បានបញ្ចប់នូវសុន្ទរកថាបើកអង្គសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នាពេលនេះ និងបាន ប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ឱ្យមាន សុខភាពល្អ កម្លាំងមាំមួនក្នុងការចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីទទួលបាននូវលទ្ធផលទៅ តាមកម្មវត្ថុដែលបានគ្រោងទុក និងសូមប្រកាសបើក **“សន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ឆ្នាំ២០១៨”** ចាប់ពីពេលនេះតទៅ។

- **ប្រធានបទទី១៖** បទបង្ហាញពីរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលនៃការឆ្លើយតប មេរោគអេដស៍និងជំងឺអេសដ៍ឆ្នាំ២០១៨ បង្ហាញដោយឯកឧត្តមវេជ្ជ. **ហោ ម៉ិទឡេង** អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖

១. វឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រដឹកនាំគ្រប់គ្រង និងសម្របសម្រួល ការឆ្លើយតបទូលំទូលាយ និងពហុវិស័យ៖
 - ថ្នាក់ដឹកនាំអ.ជ.ប.ជ.អបានអនុម័តជាគោលការណ៍នៃការរៀបចំផែនការយុទ្ធសាស្ត្រជាតិ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ។
 - ក្រុមការងាររួមគ្នារវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំកិច្ច ប្រជុំចំនួន២លើក
 - អ.ជ.ប.ជ.អ. បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០១៨ ដោយបានពិនិត្យ និង ពិគ្រោះពិភាក្សាលើរបាយការណ៍វឌ្ឍនភាពរយៈពេល៦ខែដើមឆ្នាំ២០១៨ និងទិសដៅ បន្តរយៈពេល៦ខែចុងឆ្នាំតាមរយៈការអនុម័តនូវសេចក្តីសម្រេចចិត្តរបស់កិច្ចប្រជុំផងដែរ
 - អ.ជ.ប.ជ.អ បានរៀបចំពិធីអបអរសាទរសមិទ្ធផល២៥ឆ្នាំនៃការឆ្លើយតបនឹងមេរោគ អេដស៍ និងជំងឺអេដស៍ជាលក្ខណៈពហុវិស័យ និងការប្តេជ្ញាចិត្តឆ្ពោះទៅបញ្ចប់ការរាល ដាលមេរោគអេដស៍នៅឆ្នាំ២០២៥

- អ.ជ.ប.ជ.អ បានសហការជាមួយអង្គការ UNAIDS រៀបចំសិក្ខាសាលាពិគ្រោះ យោបល់ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយចីរភាពនៅកម្ពុជា
- ក្រុមការងារធានានិរន្តរភាពនៃការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍បានរៀបចំកិច្ចប្រជុំលើក ដោយសម្រេចបានឯកសារវាយតម្លៃពីការត្រៀមឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ដែលមានផែនទីចង្អុលផ្លូវ (Roadmap) បង្ហាញពីការប្រឈម (Identify Risk) ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព សម្រាប់ដំណាក់កាលអន្តរកាល
- អ.ជ.ប.ជ.អ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា (CCC) ដើម្បីពិភាក្សា និងពិនិត្យទៅលើវឌ្ឍនភាព និងលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមនៃការអនុវត្តគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០
- តំណែងប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលត្រូវបានផ្ទេរពី **ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី** ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល (CCC) ជូនដល់ **ឯកឧត្តម ហែម វណ្ណឌី** អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាណត្តិថ្មី របស់ CCC នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- អ.ជ.ប.ជ.អ បានដឹកនាំកិច្ចប្រជុំលើកទី២នៃយន្តការសម្របសម្រួលមូលនិធិសកលសម្រាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចនៃក្រុមប្រឹក្សាភិបាលមូលនិធិសកល នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅខេត្តសៀមរាបក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី **អៀង មូលី** ត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកលសម្រាប់ មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
- ឯកឧត្តមទេសរដ្ឋមន្ត្រី **អៀង មូលី** បានដឹកនាំការប្រជុំមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច
- កិច្ចប្រជុំគណៈកម្មាធិការយុទ្ធសាស្ត្រនៃក្រុមប្រឹក្សាភិបាលមូលនិធិសកលនៅប្រទេសស្វីស
- អគ្គលេខាធិការដ្ឋានបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស អ.ជ.ប.ជ.អ ចំនួន១០លើក
- អ.ជ.ប.ជ.អ បានទទួលអំណោយអាហារបំប៉នសុខភាពខេមប្រូប៊ីយូទិក (KEM Probiotic) ពីមូលនិធិគីណាល់ តំណាងដោយលោកឱសថបណ្ឌិត **ហៃ លីអាំង** ប្រធានមូលនិធិ និងជាប្រធានសហគ្រាសផលិតឱសថបំប៉នអ៊ីម និងក្រុមហ៊ុនខនហ្វីរេល

- អគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ បានសម្របសម្រួលកិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមការងារបច្ចេកទេសថ្នាក់ជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងចំណោមបុរសស្រលាញ់បុរស និងស្រីស្រស់ ដើម្បីតាមដានស្ថានភាពប្រឈម វឌ្ឍនភាពការងារ និងប្រសិទ្ធភាពនៃការអនុវត្តផែនការ
- អគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំគម្រោងការអនុវត្តកម្មវិធីយុទ្ធនាការផ្សព្វផ្សាយអប់រំអំពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងសហគមន៍តាមបណ្តាយផ្លូវជាតិលេខ៣ (កំពត-វាលវេញ) និងផ្លូវជាតិលេខ៧ (ត្បូងឃ្មុំ-ក្រចេះ) ក្រោមគម្រោងគ្រប់គ្រងផ្លូវថ្នល់ទី២ (Road Asset Management Project-II: RAMP-II) ។

២. វឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្របង្ការការចម្លងមេរោគអេដស៍:

- យុទ្ធនាការផ្សព្វផ្សាយចំណេះដឹងស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងទិវានៃក្តីស្រឡាញ់
- អ.ជ.ប.ជ.អ បានបែងចែកស្រោមអនាម័យចំនួន៥០ម៉ឺនស្រោមជូនដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត និងអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ
- អគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ សហការជាមួយអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអង្គការ AHF បានរៀបយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងចំណោម កងកម្លាំងប្រដាប់អាវុធ
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន សហការជាមួយអគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ បានរៀបចំផ្សព្វផ្សាយចំណេះដឹងស្តីពី “ការរីករាលដាលនៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍” ជូនដល់មន្ត្រីរាជការនៅតាមក្រសួង ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យុទ្ធនាការផ្សព្វផ្សាយពីវិធីបង្ការមេរោគអេដស៍ក្នុងព្រះរាជពិធី បុណ្យអុំទូក
- ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៨

៣. វឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រថែទាំ និងព្យាបាល:

- វឌ្ឍនភាពរបស់កម្ពុជាក្នុងការសម្រេចគោលដៅ៩០-៩០-៩០ ឆ្នាំ២០១៧
- ទិន្នន័យអំពីចំនួនអ្នកទទួលសេវា និងទឹកន្លែងសេវាART ពីឆ្នាំ២០០១ រហូតដល់ចុងត្រីមាសទី៣ ឆ្នាំ២០១៨
- ទិន្នន័យការធ្វើតេស្តរកមេរោគអេដស៍ក្នុងចំណោមស្ត្រីមានផ្ទៃពោះ
- ស្ត្រីមានផ្ទៃពោះផ្ទុកមេរោគអេដស៍ដែលបានទទួលឱសថប្រឆាំងមេរោគអេដស៍។

៤. វឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់ និងការរើសអើង:

- អ.ជ.ប.ជ.អ បានសម្របសម្រួលការសិក្សាស្តីពីការមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍លើកទី២ (Stigma Index 2.0) ដោយការគាំទ្រ និងសហការពី NCHADS អង្គការ

FHI360, Pop Council, CPN+, HP+, UNAIDS និងស្ថាប័នជាតិពាក់ព័ន្ធសំខាន់ៗ ការសិក្សានេះនឹងត្រូវប្រព្រឹត្តទៅនៅក្នុងខេត្ត និងរាជធានីចំនួន៦គឺ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងខេត្តសៀមរាប

- អគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ បានចុះផ្សព្វផ្សាយនូវនិយាមប្រតិបត្តិសម្រាប់បញ្ចូល កម្មវិធីអេដស៍ទៅក្នុងផែនការអភិវឌ្ឍ និងវិនិយោគយុទ្ធសាស្ត្រនៅខេត្តខ្ពស់មានជ័យ
- បានបញ្ចប់ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រចំនួន១៣,៤៥៨នាក់ក្នុងខេត្តរាជធានី ចំនួន៩ (ស្ទឹងត្រែង ក្រចេះ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ខ្ពស់មានជ័យ បន្ទាយមានជ័យ និងរាជធានីភ្នំពេញ) ដោយបានផ្តល់ប័ណ្ណក្រីក្រដល់គ្រួសារដែលមាន ផ្ទុកមេរោគអេដស៍បានចំនួន១៥៩៨គ្រួសារ (១៧%)។

៥. វឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រចលនាប្រភពធនធាន:

- អ.ជ.ប.ជ.អ បន្តសហការជាមួយគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល ក្នុងការ បន្តស្វែងរកការគាំទ្រថវិកាជាបន្តទៀត នៅក្រោយឆ្នាំ២០១៩
- អ.ជ.ប.ជ.អ បន្តសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបង្កើនថវិកាជាតិ ដើម្បីបំពេញនូវគម្លាតនៃការធ្លាក់ចុះនូវការគាំទ្រថវិកាអន្តរជាតិជាបន្តបន្ទាប់
- អ.ជ.ប.ជ.អ បានបញ្ចប់នូវគម្រោងផែនការថវិកាជាតិឆ្នាំ២០១៩ ដើម្បីស្នើសុំការអនុម័ត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- អ.ជ.ប.ជ.អ កំពុងសហការជាមួយក្រសួងមហាផ្ទៃស្វែងរកយន្តការដើម្បីដាក់បញ្ចូល ថវិកាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទៅក្នុងផែនការវិនិយោគយុទ្ធសាស្ត្រ។

៦. វឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្ត ផែនការយុទ្ធសាស្ត្រ តាមដាន និងវាយតម្លៃ:

- បានដឹកនាំក្រុមការងារថ្នាក់ជាតិធ្វើការពិនិត្យឡើងវិញនូវផែនការយុទ្ធសាស្ត្រជាតិលើកទី៤ និងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគ អេដស៍ និងជំងឺអេដស៍លើកទី៥ (២០១៩-២០២៣)
- បានចូលរួមផ្តល់ធាតុចូលស្តីពីការឆ្លើយតបទៅនឹងជំងឺអេដស៍សម្រាប់ធ្វើផែនការអភិវឌ្ឍ ជាតិរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដែលសម្របសម្រួលដោយក្រសួង ផែនការ
- បានបញ្ចប់ផែនការប្រយុទ្ធនឹងជំងឺអេដស៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ ឆ្នាំ២០១៩
- បានបញ្ចប់ការរៀបចំផែនទីបង្ហាញផ្លូវថ្នាក់ជាតិសម្រាប់ការលុបបំបាត់ការចម្លងមេរោគ អេដស៍ និងស្វាយពីម្តាយទៅកូន រួមទាំង Poster និងឧបករណ៍តាមដានពាក់ព័ន្ធដោយ ការសហការរវាង NCHADS, NMCHC និង UNAIDS

- បានរៀបចំសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលនៃការឆ្លើយតបជាតិទូលំទូលាយ និងពហុវិស័យទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រចាំឆ្នាំ២០១៨
- បានបញ្ចប់សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ទី១ ២០១៨ ធ្វើជូនទៅអង្គការសហប្រជាជាតិ
- អ.ជ.ប.ជ.អ បានបញ្ចប់ការវិភាគទិន្នន័យ ស្តីពីការអង្កេតជាតិការចំណាយលើការប្រយុទ្ធនឹងជំងឺអេដស៍លើកទី៦ ឆ្នាំ២០១៦ និង២០១៧ (NASA VI 2016-2017) និងរៀបចំសរសេររបាយការណ៍ ដោយការសហការ និងគាំទ្រពី UNAIDS, HP+
- បានបញ្ចប់ការសិក្សាស្តីពី IBBS ធ្វើក្នុងចំណោមអ្នកប្រើប្រាស់/អ្នកចាក់គ្រឿងញៀន ដោយសម្របសម្រួលដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ។

❖ សេចក្តីសន្និដ្ឋាន

១. យុទ្ធសាស្ត្រដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការឆ្លើយតបទូលំទូលាយ និងពហុវិស័យទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានប្រព្រឹត្តទៅតាមផែនការ គ្រាន់តែចំនួនដងនៃកិច្ចប្រជុំមិនបានសម្រេចទៅតាមគោលដៅដែលបានកំណត់ទុកនោះទេ ដោយសារតែបញ្ហាគាំទ្រថវិកា
២. យុទ្ធសាស្ត្របង្ការបានប្រព្រឹត្តទៅតាមផែនការជាពិសេសនៅក្នុងចំណោមក្រុមប្រឈមមុខ ដែលប្រឈមនឹងបញ្ហាគ្របដណ្តប់ទៅលើភូមិសាស្ត្រ និងក្រុមគោលដៅមិនបានគ្រប់ជ្រុងជ្រោយដោយសារតែមានអង្គការមួយចំនួនបានបញ្ចប់គម្រោងជាស្ថាពរ និងមិនទាន់មានអង្គការផ្សេងទៅជំនួសបានទាន់ពេលនៅឡើយ
៣. ចំពោះព័ត៌មានស្តីពីវត្តមានស្រោមអនាម័យគឺទទួលបានតែពីអង្គការមិនមែនរដ្ឋាភិបាលតែនៅកង្វះព័ត៌មានពីស្ថាប័នសាធារណៈ និងពីស្ថាប័នឯកជន (ក្រសួងសុខាភិបាល)
៤. យុទ្ធសាស្ត្រថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ដោយឱសថប្រឆាំង នឹងមេរោគអេដស៍បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព (៨២% ៩៧% ៨០%) ប្រកបដោយក្តីសង្ឃឹមខ្ពស់ក្នុងការឈានទៅសម្រេចបាននូវគោលដៅ៩០-៩០-៩០ ទាំងស្រុងនៅឆ្នាំ២០២០
៥. យុទ្ធសាស្ត្រផ្តល់សេវាគាំទ្រសង្គមទៅដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ និងជនរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺអេដស៍គឺបានប្រព្រឹត្តទៅជាប្រចាំតែនៅមានការលំបាកក្នុងការព្រឹកព័ត៌មានឲ្យជាប់ពីគ្នាជាមួយជនរងគ្រោះដែលគ្មានផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍
៦. យុទ្ធសាស្ត្រកាត់បន្ថយការរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍នៅកម្ពុជានៅតែបង្ហាញនូវសញ្ញាវិជ្ជមានក្នុងការឈានទៅបញ្ចប់ការរើសអើងទាំងស្រុង

ព្រោះគ្មានរបាយការណ៍ពីករណីណាមួយ ស្តីពីការរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ទេ។

- **ប្រធានបទទី២៖** បទបង្ហាញពីសកម្មភាព និងបទពិសោធន៍នៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួងបរិស្ថានបង្ហាញដោយ **លោកជំនាញ ចិន សិលា** អគ្គនាយកនៃក្រសួងបរិស្ថាន ៖

1. ការបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង និងលេខាធិការដ្ឋានអេដស៍ក្រសួង
2. ការបញ្ជូនការឆ្លើយតបជំងឺអេដស៍ និងអប់រំផ្សព្វផ្សាយការប្រយុទ្ធនឹងជំងឺអេដស៍ដល់មន្ត្រីរាជការ និងមន្ត្រីឧទ្យានុកូលនៅតាមបណ្តាលរាជធានីខេត្តតាមក្រុមការងារយេនឌ័រ៖

- ✓ វិធីសាស្ត្រ និងមធ្យោបាយស្តីពីការបង្ការ
- ✓ ការចែកស្រោមអនាម័យដល់មន្ត្រីឧទ្យានុកូល
- ✓ បានរៀបចំពិធី " ចូលរួមប្តេជ្ញាបញ្ចប់អេដស៍ឆ្នាំ២០២៥" ក្រោមអធិបតីភាព ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលមានចំនួន ២៥៦ នាក់
- ✓ បានបញ្ជូនការអប់រំ ផ្សព្វផ្សាយជំងឺអេដស៍ ជាមួយយុវជនទាំងក្នុង និងសាធារណៈតាមកម្មវិធីបោះជំរំមេត្រីភាពបរិស្ថាន និងបោះជំរំយុវជន
- ✓ បានបញ្ជូន និងអប់រំផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាលស្តីពីការបញ្ចប់អេដស៍ឆ្នាំ២០២៥ ទៅដល់សិក្ខាកាមដោយសិក្ខាកាម និងមន្ត្រីឧទ្យានុកូលក្នុងដែនជម្រកភ្នំគូលែន ខេត្តសៀមរាប
- ✓ បានចុះអប់រំផ្សព្វផ្សាយ និងបញ្ជូនការយល់ដឹងនៃមេរោគអេដស៍ និងជំងឺអេដស៍ និងចូលរួមប្តេជ្ញាបញ្ចប់អេដស៍ ឆ្នាំ២០២៥ ដល់មន្ត្រីនាយកដ្ឋានរដ្ឋបាល នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងយុវជននៅស្រុកអូរាំងឌី ដោយបានផ្តល់ ជូនអារវីត និងស្រោមអនាម័យ។

➤ ទិសដៅ និងសកម្មភាពអនុវត្តបន្ត៖

1. បន្ត និងជម្រុញការរៀបចំគណៈកម្មាធិការអេដស៍
2. ផែនការសកម្មភាពបន្ត៖
 - បន្តការបញ្ជូន និងអប់រំផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺអេដស៍ តាមវិស័យយេនឌ័រ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុកូលនៅបណ្តារាជធានីខេត្ត និងនៅតំបន់ការពារធម្មជាតិ

- រៀបចំបញ្ហាបការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ផ្សព្វផ្សាយជាមួយយុវជន ទាំងក្នុង និងក្រៅក្រសួង និងសាធារណៈតាមកម្មវិធីបោះជំរំមេត្រីភាពបរិស្ថាន និងបោះជំរំយុវជន
- រៀបចំផែនការថវិកាដើម្បីសុំអនុញ្ញាតជាគោលការណ៍ ពីឯកឧត្តមរដ្ឋមន្ត្រីដើម្បីដាក់បញ្ចូលក្នុងផែនការថវិកាជាតិរបស់ក្រសួងបរិស្ថាន។

• **ប្រធានបទទី៣៖** បទបង្ហាញពីសកម្មភាព និងបទពិសោធន៍នៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួង ទេសចរណ៍ បង្ហាញដោយ លោក **ស្រី តិមត្រីឆ្មារ** ប្រធានលេខាធិការដ្ឋាន និងប្រធាន នាយកដ្ឋាននីតិកម្មនៃក្រសួងទេសចរណ៍ ៖

1. ស្ថានភាពទូទៅនៃទេសចរណ៍នៅកម្ពុជា៖
 - ឆ្នាំ២០១៧ ទទួលបានទេសចរអន្តរជាតិចំនួន ៥,៦ លាននាក់ កើន១១,៨%
 - ចំណូលដោយផ្ទាល់ ៣,៦ពាន់លានដុល្លារអាមេរិក ស្មើ ១៣% នៃផលិតផលសរុបក្នុងស្រុក
 - បង្កើតការងារដោយផ្ទាល់ ៦២ម៉ឺននាក់ និងការងារប្រយោលរាប់សិបម៉ឺននាក់
 - ៩ខែ ដើមឆ្នាំ២០១៨ ទទួលបានទេសចរអន្តរជាតិប្រមាណ ៤ លាន នាក់ កើន១១,៧%
 - រំពឹងថានឹងទទួលបានទេសចរអន្តរជាតិចំនួន ៦,២ លាននាក់នៅ ដំណាច់ឆ្នាំ២០១៨។

2. សម្បទាទេសចរណ៍កម្ពុជា៖

ល.រ	សម្បទាទេសចរណ៍	ចំនួន
	សណ្ឋាគារ	៧៣១ (៣៩.៣២៨បន្ទប់)
	ផ្ទះសំណាក់	២,៤០៥ (៣៥,២២៨បន្ទប់)
	ភោជនីយដ្ឋាន	២,៤៣៧
	មណ្ឌលកម្សាន្ត(ខាត់អូខេ)	៨៣៩
	ម៉ាស្សា	៤១១
	ក្រុមហ៊ុនទេសចរណ៍	៦៨២ (ស្នាក់ការកណ្តាល៥៩៥ និង សាខា៨៧)
	មគ្គុទ្ទេសក៍ទេសចរណ៍	៥,៣៧៧នាក់
	ក្រុមហ៊ុនអាកាសចរ	មាន៤៣ (ក្នុងស្រុក៥ អន្តរជាតិ៣៨)។

- ការកើនឡើងនៃទេសចរ បានធ្វើឲ្យមានផលអវិជ្ជមានដល់សង្គមកម្ពុជាដូចជា៖
ការជួញដូរផ្លូវភេទ គ្រឿងញៀន កាមរោគ និងអេដស៍។
3. យន្តការឆ្លើយតបនឹងបង្ការការរីករាលដាលនៃមេរោគអេដស៍ជំងឺអេដស៍៖
- គោលដៅសូន្យបី គឺ “គ្មានការឆ្លងជំងឺអេដស៍ថ្មី” “គ្មានការរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និង អ្នកជំងឺអេដស៍” និង “គ្មានការស្លាប់ដោយសារអេដស៍”
4. លទ្ធផលនៃការឆ្លើយតបនឹងការរីករាលដាលនៃជំងឺអេដស៍ក្នុងអាណត្តិទី៥៖
- រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ក្នុងវិស័យទេសចរណ៍ជូនប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធបានចំនួនដិត ១០០០ នាក់
 - Sticker ផ្សព្វផ្សាយសារ ស្តីពីសុវត្ថិភាពផ្លូវភេទ គឺការប្រើស្រោមអនាម័យ ១០០% ចែកជូនដល់ម្ចាស់សេវាកម្មស្នាក់នៅ ម៉ាស្សា និងខាវ៉ាអូខេ ចំនួន ២៥,០០០ សន្លឹក
 - ចែកស្រោមអនាម័យចំនួន ២កេះធំ និងអាវយឺតចំនួន ១៦០ និងឯកសារគតិយុត្តទាក់ទងនឹងការប្រើប្រាស់ស្រោមអនាម័យ១០០% ជូនប្រតិបត្តិករទេសចរណ៍
5. បញ្ហាប្រឈមនឹងការរីករាលដាលនៃជំងឺអេដស៍៖
- ការចូលរួមពីប្រតិបត្តិករទេសចរណ៍មានកម្រិត
 - កង្វះធនធានហិរញ្ញវត្ថុ
6. ទិសដៅអនុវត្តបន្ត៖
- បន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ក្នុងវិស័យទេសចរណ៍ជូនប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍
 - រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ជូននិស្សិតជំនាញឲ្យយល់ដឹងអំពីការបង្ការ និងការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ និងជួយផ្សព្វផ្សាយបន្ត
 - រៀបចំវេទិកាផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈទាក់ទងនឹងបញ្ហាអេដស៍ក្នុងវិស័យទេសចរណ៍ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ដែលជាអ្នកជួបប្រាស្រ័យផ្ទាល់ជាមួយភ្ញៀវទេសចរ ។

- **ប្រធានបទទី៤៖** បទបង្ហាញពីសកម្មភាព និងបទពិសោធន៍នៃការឆ្លើយតប មេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញដោយ **ឯកឧត្តម ឆឹម សាវ៉ា** ទីប្រឹក្សានៃក្រសួង អប់រំ យុវជន និងកីឡា៖
 1. រចនាសម្ព័ន្ធគណៈកម្មាធិការអន្តរនាយកដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀនដែលហៅកាត់ថា គអអញ ឬ ICHAD(Interdepartmental Committee for HIV/AIDS Drugs) មាន០៣កម្រិត៖
 - ថ្នាក់គោលនយោបាយ
 - ថ្នាក់បច្ចេកទេស
 - លេខាធិការដ្ឋាន (នាយកដ្ឋានសុខភាពសិក្សា)
 2. ឯកសារដែលប្រើប្រាស់៖
 - បានបង្កើតមេរៀនបំណិនជីវិត ស្តីអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៣
 3. សកម្មភាពនិងលទ្ធផលសម្រេចបាន៖
 - ដាក់បញ្ចូលមេរៀនសុខភាពផ្លូវភេទ មេរោគអេដស៍/ជំងឺអេដស៍ បានចំនួន១ម៉ោងក្នុង១សប្តាហ៍ចូលក្នុងវិធីសិក្សា ពីថ្នាក់ទី០៥ ដល់ទី១២
 - បានផ្សព្វផ្សាយអប់រំពីការបង្ការមេរោគអេដស៍ ជំងឺអេដស៍ សុខភាពបន្តពូជ សុខភាពផ្លូវភេទ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរដល់បុគ្គលិកអប់រំ និងសិស្សថ្នាក់ទី១០,១១,១២ និស្សិត និងគរុសិស្ស
 - បានធ្វើការអប់រំ ពីការបង្ការមេរោគអេដស៍ ជំងឺអេដស៍ សុខភាពបន្តពូជ សុខភាពផ្លូវភេទ គ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាក្នុងគ្រួសារ ការអប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀននៅក្នុងសេចក្តីណែនាំដល់គ្រប់ គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេស ឱ្យរៀបចំប្រារព្ធទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងក្របខណ្ឌសាលារបស់ខ្លួន។
 4. បទពិសោធន៍
 - ការប្តេជ្ញាចិត្តនិងគាំទ្រពីថ្នាក់ដឹកនាំក្រសួង

- ផែនការសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀនបានដាក់បញ្ចូលទៅក្នុង ផែនការប្រតិបត្តិការរបស់ក្រសួង(Annual Operational Plan)
 - សកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន បានអនុវត្តដោយប្រើប្រាស់ ថវិកាមូលធិ (PB) របស់អង្គការនីមួយៗ
 - មានការចូលរួមពីដៃគូនិងអ្នកពាក់ព័ន្ធ
- **ប្រធានបទទី៥:** បទបង្ហាញពីការឆ្លើយតបជាពហុវិស័យ នៃការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍របស់គណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តបាត់ដំបង បង្ហាញដោយ លោកវេជ្ជបណ្ឌិត **ស៊ី សានិត** ប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បាត់ដំបង៖

1. ស្ថានភាព និងព័ត៌មានទូទៅប្រចាំឆ្នាំ២០១៨៖

ចំនួនប្រជាពលរដ្ឋ	១,២១៩,២០៨
ចំនួនស្រុករដ្ឋបាល	១៤
ចំនួនឃុំ/សង្កាត់	១០២
ចំនួនភូមិ	៨១៤
ចំនួនការិ.សុខាភិបាលស្រុកប្រតិបត្តិ	៥
ចំនួនមន្ទីរពេទ្យបង្អែក	៦
ចំនួនមណ្ឌលសុខភាព	៧៧
ចំនួនប៉ុស្តិ៍សុខភាព	៦
ចំនួនកន្លែងធ្វើតេស្តរកHIV ដំបូង	៨៥
ចំនួនកន្លែងធ្វើតេស្តរកHIV បញ្ជាក់	៤
ចំនួនកន្លែងព្យាបាលដោយ ARV	៥
ចំនួនសេវាកំសាន្តសប្បាយបានគ្រប់គ្រង	១០៨

2. ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ និងកិច្ចប្រជុំសម្របសម្រួលក្នុងខេត្តបាត់ដំបងឆ្នាំ២០១៨៖

- គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/លេខាធិការដ្ឋានខេត្ត ១លើក
- អង្គការមិនរដ្ឋាភិបាល អប់រំបង្ការជំងឺអេដស៍ ២លើក
- អង្គការមិនមែនរដ្ឋាភិបាល ថែទាំអ្នកជំងឺអេដស៍ ១លើក

- ក្រុមផ្តល់សេវាធ្វើតេស្តឈាមរកមេរោគអេដស៍ដំបូង (B-LR) និងធ្វើតេស្តបញ្ជាក់ (VCCT) ៨៥/៤កន្លែង
- ក្រុមការងារថែទាំព្យាបាលបន្តដល់អ្នកជំងឺអេដស៍ (CQI) ៥លើក
- ក្រុម GoC ពង្រឹងការអនុវត្តយុទ្ធវិធីជំរុញខ្លាំងក្លា តាមដានសកម្មករណីផ្ទុកមេរោគអេដស៍ថ្មី ថ្នាក់ស្រុក ៥លើក
- ក្រុមការងាររបស់មន្ទីរ/ស្ថាប័នដទៃៗ ក្នុងខេត្ត

3. ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិឆ្ពោះទៅរកការសម្រេចបានគោលដៅ ៩០-៩០-៩០ ទាំងស្រុងនៅឆ្នាំ ២០២០៖

- យុទ្ធសាស្ត្រការឆ្លើយតបរួមគ្នាទៅលើការធ្វើតេស្តដំបូង និងតេស្តរាល់អ្នកជំងឺសម្រាកពេទ្យ
- ទៅលើក្រុមបង្ការ និងមានការចុះធ្វើតេស្តឈាម
- ទៅលើការថែទាំ និងព្យាបាលដោយសេវាART
- ការស្វែងរកដៃគូអ្នកជំងឺមានផ្ទុកមេរោគអេដស៍

4. សមិទ្ធផលដែលទទួលបាននៅ ៩ខែ ឆ្នាំ២០១៨៖

- ៩០ ការធ្វើតេស្តរកមេរោគអេដស៍ (HTS, H-PITC, VCCT and B-IACM):
 - ក្រុមស្ត្រីបម្រើសេវាកម្សាន្តសប្បាយ គ្រប់គ្រងដោយអង្គការ RHAC បានចំនួន ២៣៥៩នាក់ និងបានចូលរួមធ្វើតេស្តចំនួន១៤១៦ នាក់
 - ការគ្រប់គ្រង និងអប់រំបង្ការជំងឺអេដស៍លើក្រុមគោលដៅប្រឈមមុខខ្ពស់ (ក្រុម MSM=១៥៩៣ និងក្រុម TG=២៥២) ដែលបានចូលរួមធ្វើតេស្ត
 - ការធ្វើតេស្តរកមេរោគអេដស៍លើក្រុមគោលដៅ សរុបប្រចាំឆ្នាំ២០១៧ និង៩ខែ ក្នុងឆ្នាំ២០១៨ ក្នុងខេត្តបាត់ដំបងទៅលើស្ត្រីមានផ្ទៃពោះ ដៃគូស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺរបេង
 - បានធ្វើតេស្តទៅលើអ្នកជំងឺសម្រាកពេទ្យក្នុងឆ្នាំ២០១៨
 - ករណីអ្នកផ្ទុកមេរោគអេដស៍ថ្មី ដែលបានគ្រប់គ្រងតាមរយៈ B-IACM បែងចែកតាមកន្លែងធ្វើតេស្តដំបូង ៩ខែ ឆ្នាំ ២០១៨

❖ ៩០-ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍:

- ចំនួនករណីសកម្មកំពុងទទួលសេវាថែទាំ ព្យាបាលប្រចាំឆ្នាំពីឆ្នាំ២០១៣-២០១៨ ក្នុងខេត្តបាត់ដំបង

ភេទ	មនុស្សពេញវ័យ	កុមារ
ប្រុស	2223	176
ស្រី	2632	140

❖ ៩០-ការតាមដានប្រសិទ្ធភាពនៃការព្យាបាល:

ភេទ	មនុស្សពេញវ័យ	កុមារ
ចំនួនអ្នកបានមានលទ្ធផល VL Undetected	៤២០៧	២៦០
ចំនួនអ្នកបានមានលទ្ធផល VL Suppressed	៤៤២៣	២៧៥
ចំនួនអ្នកទទួល VL testing យ៉ាងហោចណាស់១លើក	៤៥៤៧	៣០៧
ចំនួនសរុបនៃART Active ដែលបានទទួល ART >6ខែ	៤៦៧៧	៣០៩
ចំនួនART Active ទាំងអស់	៤៨២៥	៣១៦

យើងឃើញថាអត្រា VL suppression របស់ក្មេងមានការទាបជាងមនុស្សពេញវ័យ មូលហេតុដោយសារ ការមើលថែទាំមិនបានល្អជាហេតុធ្វើឲ្យការប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវ។

5. បញ្ហាប្រឈម៖

➢ ៩០ ទី ១ :

- សកម្មភាពអប់រំបង្ការមានការថយចុះជាពិសេសនៅតាមសហគមន៍ជនបទ
- ការចល័តទីលំនៅ និងចំណាកស្រុករបស់ប្រជាពលរដ្ឋ ក្នុងវ័យបន្តពូជមានច្រើន
- មានករណីលាក់មុខ មិនយល់ព្រមមកទទួលសេវាធ្វើតេស្តឈាម ឬបញ្ជាក់

➢ ៩០ ទី ២ :

- ការគេចវេសមិនមកទទួលសេវាព្យាបាល និងព្យាយាមបោះបង់ការព្យាបាល
- ពិបាកក្នុងការតាមដានប្រសិទ្ធភាពនៃការព្យាបាល៖ ធ្វើការឆ្ងាយឱ្យដៃគូបើកថ្នាំជំនួស
- មិនមានអាណាព្យាបាលថែទាំកុមារផ្ទុកមេរោគអេដស៍ជាក់លាក់

➤ ៩០ ទី ៣ :

- មានការលំបាកក្នុងការធ្វើតេស្ត និងតាមដានលទ្ធផល VL និងមានអ្នកមិនទាន់បានធ្វើតេស្ត VL សោះប្រមាណ ៣%
- លំបាកក្នុងការពង្រឹងការលេបថ្នាំ ចំពោះអ្នកជំងឺមួយចំនួន

6. ផលវិបាកជារួម៖

- មិនមានរបាយការណ៍សកម្មភាពពីស្ថាប័នពាក់ព័ន្ធដទៃៗទៀត
- គ្មានថវិកាសម្រាប់ធ្វើសកម្មភាពរបស់ក្រុមការងារនៅថ្នាក់ក្រោម និង អាជ្ញាធរមូលដ្ឋាន
- ខ្វះយន្តការក្នុងការស្វែងរកករណីមេរោគអេដស៍ថ្មីនៅថ្នាក់សហគមន៍របស់អាជ្ញាធរមូលដ្ឋាន
- ខ្វះយន្តការក្នុងការគ្រប់គ្រង និងគាំទ្រឱ្យអ្នកផ្ទុកមេរោគអេដស៍ទទួលយកសេវាថែទាំព្យាបាលឱ្យបានត្រឹមត្រូវ និងជាប់លាប់យូរអង្វែងរបស់អាជ្ញាធរមូលដ្ឋាន។

• **ប្រធានបទទី៦៖** បទបង្ហាញពីការឆ្លើយតបជាពហុវិស័យ នៃការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍របស់គណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តព្រះសីហនុ បង្ហាញដោយ លោកស្រីវេជ្ជបណ្ឌិត **នី វិបុល្លា** ប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តព្រះសីហនុ៖

- ស្ថានភាពទូទៅ និងផែនការគ្រប់ដណ្តប់វិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ
- ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ កិច្ចប្រជុំសម្របសម្រួលនិងការតាមដានខេត្តព្រះសីហនុ ២០១៨:

ល.រ	ក្រុមការងារគ្រប់គ្រង/ផ្តល់សេវា	ចំនួន ដង	ការគាំទ្រ	លទ្ធផល
១	គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/លេខាធិការដ្ឋានអេដស៍ខេត្ត	2	អាជ្ញាធរជាតិ	0
២	អង្គការក្រៅរដ្ឋាភិបាលអប់រំបង្ការជំងឺអេដស៍	4	CWPD, MHC/ AHF	4
៣	ការងារថែទាំព្យាបាលបន្តដល់អ្នកជំងឺអេដស៍	4	CPN+/AHF	4

៤	ក្រុមពង្រឹងការងារតាមដានសកម្មករ ណីផ្ទុកមេរោគអេដស៍ថ្មី	4	PASP-CMC/ AHF	4
៥	ក្រុមផ្តល់សេវាធ្វើតេស្តឈាមរកមេរោគ អេដស៍ និងមេរោគស្បាយ		HC/RH	

- អង្គការដែលអនុវត្តសកម្មភាពការងារអេដស៍ក្នុងខេត្ត:

➢ ក្រុមអប់រំ និងបង្ការ

- អង្គការថែទាំអ្នកជំងឺអេដស៍ (AHF)
- អង្គការសមាគមន៍នារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (CWPD)
- អង្គការសុខភាពបុរសនៃកម្ពុជា (MHC)

➢ ក្រុមព្យាបាល

- អង្គការថែទាំអ្នកជំងឺអេដស៍ (AHF)
- អង្គការបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ (CPN+)
- ចំនួនក្រុមគោលដៅគ្រប់គ្រងដោយក្រុមការងារអង្គការដៃគូ ក្នុងខេត្តព្រះសីហនុ:
 - ស្រ្តីបម្រើសេវាកម្សាន្តសប្បាយ ១៤៣៥ នាក់ ចំនួន១១៥កន្លែង
 - ក្រុមបុរសស្រលាញ់/ក្រុមបំលែងភេទ ៤០៥ នាក់
- គោលបំណងនិងគោលដៅផ្នែកថែទាំ ព្យាបាល ដើម្បីឈានឆ្ពោះទៅរកការលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍នៅឆ្នាំ២០២៥:
 - គោលបំណង: ចូលរួមជាមួយថ្នាក់ជាតិក្នុងការសម្រេចបាននូវទិសដៅជាតិ និងសកលក្នុងការលុបបំបាត់ការឆ្លងថ្មីមេរោគអេដស៍នៅឆ្នាំ២០២៥។
 - ដំណាក់កាលត្រៀមលុបបំបាត់: ២០១៦-២០២០ សម្រេចឱ្យបាន៩០-៩០-៩០ ។
 - ដំណាក់កាលលុបបំបាត់: ២០២០-២០២៥ សម្រេចឱ្យបាន៩៥- ៩៥-៩៥ ។
 - គោលដៅ:
 - ៩០ទីមួយ: ៩០%នៃអ្នកផ្ទុកមេរោគអេដស៍នឹងដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់គេ
 - ៩០ទីពីរ: ៩០%នៃអ្នកផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ (ARV)។

- ៩០ទីបី៖ ៩០%នៃអ្នកកំពុងព្យាបាលដោយឱសថ ARV មានបន្ទុកមេរោគអេដស៍ <១០០០

➢ ការលំបាកមាន:

- តំបន់សេវាកម្សាន្តមានអ្នកគ្រប់គ្រងជាជនជាតិចិនមានច្រើនប៉ុន្តែចុះបញ្ជីបាន២កន្លែង
- ចំនួនកាស៊ីណូកើនឡើងច្រើន ប៉ុន្តែចុះបញ្ជីបាន១កន្លែង
- អ្នកមានប្រតិកម្មលើកទី១ លាក់មុខ មិនទទួលស្គាល់ការពិតនៅពេលធ្វើតេស្ត គាត់រង់ចាំពេលវេលាសម ស្របណាមួយ
- នៅតែមានអ្នកលះបង់ការព្យាបាល (ធ្វើការឆ្ងាយ គ្មានថវិកាធ្វើដំណើរមកបើកថ្នាំ ពិបាកសុំច្បាប់ការងារ)
- សម្រាប់ការប្រជុំគណៈកម្មាធិការសម្របសម្រួលបានធ្វើតែមួយលើក
- ការប្រជុំពិភាក្សាសម្រាប់ក្រុមការងារ លើករណីមានបញ្ហាផ្សេងៗមិនបានធ្វើទេ។

• **ប្រធានបទទី៧៖** បទបង្ហាញពីការឆ្លើយតបជាពហុវិស័យ នៃការរីករាលដាល មេរោគអេដស៍ និងជំងឺអេដស៍របស់គណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានីភ្នំពេញ បង្ហាញដោយ លោកស្រី **សៀង សុវណ្ណធីនី** ប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ រាជធានីភ្នំពេញ៖

1. ស្ថានភាពទូទៅ និងប្រជាសាស្ត្រនៅរាជធានីភ្នំពេញ
2. រចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ
 - ការិយាល័យជំនាញ ៤កន្លែង
 - ការិយាល័យស្រុកប្រតិបត្តិ ៧កន្លែង
 - មន្ទីរពេទ្យបង្អែករាជធានី (CPA 3) ១កន្លែង
 - មន្ទីរពេទ្យថ្នាក់ស្រុក (CPA 1) ៨កន្លែង
 - មណ្ឌលសុខភាព (MPA) ៤៣ កន្លែង
 - និងប៉ុស្តិ៍សុខភាព ៥កន្លែង
3. គោលបំណង និង គោលដៅ
 - គោលបំណង: ចូលរួមក្នុងការសម្រេចបាននូវទិសដៅជាតិ និងសកលលោក ក្នុងការលុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មី នៅឆ្នាំ២០២៥។

➢ គោលដៅ :

នៅឆ្នាំ ២០២០ និងឆ្នាំ២០២៥៖

- ៩០% នៃអ្នកផ្ទុកមេរោគអេដស៍ ត្រូវដឹងពីស្ថានភាពនៃការឆ្លងមេរោគនេះ
- ៩០% នៃពួកគាត់ទទួលបាន ART
- ៩០% នៃអ្នកកំពុងទទួលបាន ART ត្រូវមាន Viral load suppression

4. សកម្មភាពចម្បងៗដែលកំពុងអនុវត្ត:

➢ បានអនុវត្តន៍តាមយុទ្ធសាស្ត្រកម្ពុជា៣.០ដើម្បីឈានឆ្ពោះទៅរកការលុបបំបាត់ការឆ្លងថ្មីនៅឆ្នាំ២០៣០៖

- យុទ្ធវិធីជំរុញខ្លាំងក្លាការបង្ការថែទាំ និងព្យាបាលបន្តដល់ក្រុមប្រឈមមុខខ្ពស់និងការឆ្លងមេរោគអេដស៍
- យុទ្ធវិធីជំរុញខ្លាំងក្លាការថែទាំនិងព្យាបាលបន្តដល់អ្នកផ្ទុក និងអ្នកជំងឺអេដស៍
- យុទ្ធវិធីជំរុញខ្លាំងក្លានៃការអនុវត្តវិធីសាស្ត្រឆ្លើយតបរួមគ្នារវាងសេវាបង្ការថែទាំ និងព្យាបាលអ្នកជំងឺអេដស៍សុខភាពបន្តពូជ និង សុខភាពផ្លូវភេទ និង ឈានទៅលុបបំបាត់ការឆ្លងមេរោគអេដស៍ ពីម្តាយ ទៅកូន និង ការលុបបំបាត់ការឆ្លងមេរោគស្វាយពីកំណើត
- យុទ្ធវិធីជំរុញខ្លាំងក្លាសកម្មភាពរួមបញ្ចូលការស្វែងរក និង គ្រប់គ្រងសកម្មករណី អេដស៍ ។

5. លទ្ធផលសម្រេចបាន:

សកម្មភាព	ចំនួន	សរុបអ្នកចូលរួម
ប្រជុំប្រចាំត្រីមាស B-IACM Quarterly meeting	3 លើក	180 នាក់
ប្រជុំប្រចាំត្រីមាស CQI Quarterly meeting	2 លើក	150 នាក់
បើកវគ្គបណ្តុះបណ្តាលHPITC បានចំនួន	2 វគ្គ	80 នាក់
បើកវគ្គបណ្តុះបណ្តាល CAA/PNTT	3 វគ្គ	114 នាក់
ប្រជុំក្រុមដឹកនាំ(Group of Champion GoC) តាមស្រុកប្រតិបត្តិនីមួយៗ	9 លើក	255 នាក់

-លទ្ធផលអង្គការជាដៃគូដែលអនុវត្ត Boosted-CoPCT CWPD, MHC, AHF, Women Korsang Mith Samlanh

-លទ្ធផលនៃការពិនិត្យព្យាបាលជំងឺកាមរោគគ្លីនិកសុខភាពគ្រួសារ៖

➢ គ្លីនិកពិនិត្យព្យាបាលជំងឺកាមរោគចំនួន៤កន្លែងរួមមាន (ទួលគោក ទួលស្វាយព្រៃ សម្តេចឌី ជួនពេញ) :

- បុរសមានចំនួន សរុប 207 នាក់ មាន ជំងឺកាមរោគ 197 ករណី
- ក្រុមMSM មានចំនួនសរុប 82 នាក់ មាន ជំងឺកាមរោគ 35 ករណី
- ស្ត្រីប្រឈមមុខទាបមានចំនួនសរុប 1766 នាក់ មានជំងឺកាមរោគ 1647ករណី
- ស្ត្រីប្រឈមមុខខ្ពស់មកតាមដានបន្តមានចំនួន 421នាក់ មានជំងឺកាមរោគ 332 ករណី

-លទ្ធផលរបស់មន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលបានធ្វើតេស្តឈាមរកមេរោគអេដស៍

- យុទ្ធវិធីជំរុញខ្លាំងក្លាសកម្មភាពរួមបញ្ចូលការស្វែងរក និងគ្រប់គ្រងសកម្មករណីអេដស៍ (B-IACM/PNTT)

-កម្មវិធីព្យាបាល និង ថែទាំបន្ត-Continue of Care

6. បញ្ហាប្រឈមមុខ:

- ពុំមានថវិកាគ្រប់គ្រាន់សម្រាប់ប្រជុំគណៈកម្មាធិការអេដស៍រាជធានីខណ្ឌ
- នៅរាជធានីភ្នំពេញមានសេវាកម្សាន្តសប្បាយច្រើន ម្ចាស់សេវាមួយចំនួន ពុំបានសហការ ល្អក្នុងការអប់រំ និងបញ្ជូនស្ត្រីទៅពិនិត្យសុខភាព
- ស្ត្រីមួយចំនួន ចល័ត លាក់មុខ មិនមកទទួលសេវា
- អង្គការជាដៃគូមួយចំនួនអស់ថវិកា
- លំបាកក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ អ្នកដែលតេស្តមានប្រតិកម្ម ពុំព្រមមក ទទួលសេវាថែទាំ និងព្យាបាលបន្ត

7. ទិសដៅបន្ត :

➢ បន្តសហការជាមួយ NAA, NCHADS និង NGOs ដើម្បីសម្រេចគោលដៅ ៩០.៩០.៩០ សម្រេចទាំងស្រុងនៅឆ្នាំ២០២០ និង ៩៥.៩៥.៩៥ នៅឆ្នាំ ២០២៥

- សហការជាមួយមជ្ឈមណ្ឌលជាតិក្នុងការប្រមូលទិន្នន័យតាមល្បាក់សេវានៃមេរោគអេដស៍នៅរាជធានីភ្នំពេញ
- ពង្រឹង សេវាPNTT សេវាតាមរកដៃគូអ្នកផ្ទុកមេរោគអេដស៍
- ពង្រឹង សេវាHPITC ធ្វើតេស្តឈាមរកមេរោគអេដស៍គ្រប់អ្នកជំងឺសម្រាកពេទ្យ
- បង្កើតក្លឹនិកសុខភាពគ្រួសារ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង
- បង្កើតមណ្ឌលព្យាបាលជំងឺឱកាសនិយម និងថ្នាំប្រឆាំងមេរោគអេដស៍ នៅមន្ទីរពេទ្យបង្អែកចិន សែនសុខ
- លើកគម្រោងកម្មវិធីអប់រំ និងផ្សព្វផ្សាយតាមគ្រប់រូបភាពនៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន។

• **ប្រធានបទទី៨៖** បទបង្ហាញពីសកម្មភាព និងលទ្ធផលការងារក្នុងឆ្នាំ២០១៨ របស់អង្គការថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បង្ហាញដោយ លោកវេជ្ជ. **ស្រី វ៉ាន់ធួន** ៖

1. គោលបំណង៖

- ធ្វើយ៉ាងណាឲ្យអ្នកជំងឺទទួលបានសេវាប្រកបដោយគុណភាព និងមិនបោះបង់។

2. ទិសដៅសកម្មភាពរបស់អង្គការ AHF:

- បង្កើនការព្យាបាលឲ្យបានច្រើន និងទទួលបានសេវាប្រកបដោយគុណភាព
- សហការជាមួយនឹង NCHAD និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ធ្វើឲ្យអ្នកផ្ទុកមេរោគអេដស៍មានការធ្វើនៅតាមមន្ទីរពេទ្យមួយចំនួន
- បង្កើតជាវគ្គបណ្តុះបណ្តាល ដោយមានការសហការជាមួយ NCHAD
- ជួយផ្តល់ថវិកាមួយចំនួនដល់មន្ទីរពេទ្យខេត្តមួយចំនួន
- ចូលរួមជាមួយ NCHAD បង្កើតជាវគ្គបណ្តុះបណ្តាល វគ្គប្រឹក្សាយោបល់ជូនដល់បុគ្គលិកឯកជន និងមន្ត្រីក្រោមឱវាទ មានសមត្ថភាពក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាព
- ទាក់ទងនឹងការថែទាំ អង្គការ AHF មានការបង្កើតជាសម្ភារផ្សព្វផ្សាយអំពីជំងឺអេដស៍ និងជំងឺរបេង
- បង្កើតឲ្យមានការផ្សព្វផ្សាយព័ត៌មានតាមវិទ្យុ ទូរទស្សន៍ មួយចំនួន។

3. យុទ្ធសាស្ត្ររបស់អង្គការ:

- យុទ្ធសាស្ត្រព្យាបាល៖ សហការជាពិសេសជាមួយ NCHAD និងស្ថាប័នដែលពាក់ព័ន្ធ
- យុទ្ធសាស្ត្រការពារ៖ សហការជាមួយដៃគូ រាជធានីខេត្តដូចជា ព្រះសីហនុ សៀមរាប ភ្នំពេញ ស្វាយរៀង និងប៉ោយប៉ែត
- និងខាងតស៊ូមតិ៖ ធ្វើការទាំងក្នុងស្រុក និងក្រៅស្រុកពិសេស យុទ្ធនាការនៃការប្រើប្រាស់ស្រោមអនាម័យ.....។

4. លទ្ធផល៖

- កន្លែងផ្តល់សេវា ART ចំនួន ៣៨ កន្លែង
- រថយន្តចល័តសម្រាប់ធ្វើតេស្តឈាម ចំនួន២
- ជួយគាំទ្រអ្នកជំងឺទទួលសេវា ARTបានចំនួន ៣៧០៥៧ នាក់
- ផ្តល់សេវាគ្របដណ្តប់ART បាន៩៩%
- របាយការណ៍ Previous 4 quarters (Q4 2017 to Q3 2018) :
 - o អត្រាស្លាប់៨%
 - o អត្រាលះបង់ ៥%
 - o VL testing ៧៩% ក្នុងរយៈពេល១២ខែ
 - o VL suppression ៩៧%
- ចំពោះសេវាតេស្ត និងសេវាថែទាំអ្នកជំងឺអេដស៍ដោយមិនបង់ប្រាក់
- បានចូលរួមផ្សព្វផ្សាយអំពីការប្រើប្រាស់ និងការចែកស្រោមអនាម័យ (AHF បានឧបត្ថម្ភស្រោម១លានស្រោមក្នុង១ឆ្នាំ)
- បានចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សិល្បៈករ សិល្បៈការី ក្នុងការបង្ហាញសារអប់រំនានា
- ដាក់ឱ្យប្រើប្រាស់រថយន្តចល័តទី២ នៅថ្ងៃទី០១ ធ្នូ ឆ្នាំ២០១៨
- មានក្រុម Impulse Phnom Penh ធ្វើការយ៉ាងសកម្មជាមួយក្រុម MSM
- និងចូលរួមផ្សព្វផ្សាយអប់រំ ក្នុងកម្មវិធីសំខាន់ៗដូចជា៖
 - o បុណ្យអុំទូក

- ទិវាស្រោមអនាម័យអន្តរជាតិ
- ទិវាសិទ្ធិនារី
- ទិវាជំងឺរបេង
- និងទិវាជំងឺអេដស៍។

• **ប្រធានបទទី៩៖** បទបង្ហាញពី ទិសដៅយុទ្ធសាស្ត្រជាតិប្រាំឆ្នាំ (២០១៩-២០២៣) របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បង្ហាញជូនដោយឯកឧត្តមវេជ្ជ **នា វណ្ណា** អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖

1. ពិនិត្យទៅលើសេចក្តីសម្រេចចំនួន៨ចំណុចនៃកិច្ចប្រជុំពេញអង្គរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដើម្បីដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រជាតិ
2. ដាក់បញ្ចូល ផែនទីបង្កលទ្ធផលជាឆ្នើងខ្ពងនៃការរៀបចំផែនការយុទ្ធសាស្ត្រជាតិលើកទី០៥
3. ដាក់បញ្ជូលកម្មវិធីទៅក្នុងប្រព័ន្ធវិស័យសុខាភិបាល ជាពិសេសចំណុចទី៨នៃសេចក្តីសម្រេច
4. ប្រព័ន្ធធន់និងនិរន្តរភាពសម្រាប់សុខភាព ក្នុងវិស័យសុខាភិបាលរួមមាន៖
 - ប្រព័ន្ធព័ត៌មានគ្រប់គ្រងសុខភាព
 - ការគ្រប់គ្រងខ្សែសង្វាក់លទ្ធកម្ម និងការផ្គត់ផ្គង់
 - ធនធានមនុស្សសម្រាប់សុខភាព
 - ការផ្តល់សេវារួមបញ្ចូលគ្នា
 - ប្រព័ន្ធសហគមន៍ និងការឆ្លើយតប
 - ការចូលរួមរបស់វិស័យឯកជននិងលាយសាធារណៈ និងឯកជន
 - អភិបាលកិច្ចភាពជាអ្នកដឹកនាំ និងគណនេយ្យភាព
 - ហិរញ្ញបទាន និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់វិស័យសុខាភិបាល
 - ការអនុវត្ត និងការគ្រប់គ្រងកម្មវិធី។
5. ផែនទីបង្ហាញផ្លូវសម្រាប់ធានាចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍
6. សន្និដ្ឋាននៃការប្រើប្រាស់កម្មវិធីអេដស៍៖
 - ការចំណាយថវិការទៅលើវិស័យសុខាភិបាលសរុបក្នុងឆ្នាំ២០១៥មានចំនួន១,០៥៧លានដុល្លារប៉ុន្តែការចំណាយលើកម្មវិធីអេដស៍បានត្រឹម៥%ប៉ុណ្ណោះ

- កម្មវិធីអេដស៍មានទំហំថវិការតូច នៅក្នុងការចំណាយថវិការសុខាភិបាលសរុបប៉ុន្តែកម្មវិធីនេះអាចធ្វើឲ្យសម្រេចបានគោលដៅ SDG បានក្នុងឆ្នាំ២០២៥ (មិនទុកនរណាម្នាក់ចោលឡើយ)
- មេរៀនកម្មវិធីអេដស៍អាចយកមកប្រើសម្រាប់ជម្រុញការសម្រេចបានគោលដៅ UHC និង SDG ដទៃទៀត។

៦. ពិធីបិទអង្គប្រជុំដោយឯកឧត្តម រៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ជាកិច្ចបញ្ចប់នៃអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងនូវការកោតសរសើរ ព្រមទាំងសំដែងនូវអំណរគុណ ដោយស្មោះចំពោះឯកឧត្តមលោកជំទាវ លោក លោកស្រីទាំងអស់ ដែលមានវត្តមាននៅក្នុងពិធីនេះ ដោយរួមទាំងតំណាងដៃគូអភិវឌ្ឍ និងតំណាងអង្គការសង្គមស៊ីវិល ដែលបានចូលរួមយ៉ាងសកម្មផងដែរ។


ឯកឧត្តមប្រធានអង្គប្រជុំបានមានប្រសាសន៍ថាឆ្លងកាត់ការបង្ហាញពីវឌ្ឍនភាព ប្រសិទ្ធភាព និងសមិទ្ធផល ជាពិសេសមេរៀនជាបទពិសោធន៍ល្អៗដែលបានមកពីការអនុវត្តរបស់សមាជិកសមាជិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅទូទាំងប្រទេស នៅក្នុងអង្គសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នាព្រឹកនេះ ក្នុងនាមជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះសមាជិកសមាជិកានៃអង្គសន្និបាត និងនៅទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មចូលរួមប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យទទួលបាននូវជោគជ័យជាបន្តបន្ទាប់គួរជាទីមោទនៈ។

ជាទីបញ្ចប់ ឯកឧត្តម ក៏បានប្រសិទ្ធពរសព្ទសាធុការជូនអង្គសន្និបាតទាំងមូល សូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រីភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ទទួលបាននូវសុខភាពល្អ និងសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀតនាឆ្នាំ២០១៨ខាងមុខនេះ និងសូមប្រកាសយ៉ាងម៉ឺងម៉ាត់ថា **“ពលរដ្ឋាភិបាលកម្ពុជាម្តេចៗធ្វើដំណើរឆ្ពោះទៅសំរេចនូវគោលដៅបិទស្បូន្យឆ្នាំ២០២៥”** និងសូមប្រកាសបិទ **“អង្គសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៨ ”** ចាប់ពីពេលនេះតទៅ។

អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅផែនការ
សកម្មភាពប្រចាំឆ្នាំ២០១៩ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ចប់ដោយជោគជ័យ
នៅវេលាម៉ោង១២:៤០នាទី ក្នុងថ្ងៃដដែល ក្រោមបរិយាកាសរីករាយ និង ស្ម័គ្រស្មាលបំផុត។

រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨
តំណាងក្រុមការងារទទួលបន្ទុករបាយការណ៍

បានពិនិត្យ ត្រឹមត្រូវ
អគ្គលេខាធិការ


លោកវេជ្ជ. វ៉ិច យ៉ាណាត


វេជ្ជ. តេង គុណ

បានឃើញនិងពិភាក្សា
ឯកឧត្តមទេសរដ្ឋមន្ត្រី

អរៀង មូលី

ឯកសារយោង

- 1) Annual report 2016, NCHADS. <http://www.nchads.org/Report/Annual%20report%202016%20en.pdf>
- 2) Khana Annual Report 2017. www.khana.org.kh
- 3) Consolidated Operational framework on Community Approach to Implement B-IACM Towards achieving 90-90-90 in Cambodia.
<http://www.nchads.org/SOPs/2017/SOP%20Community%20Action%20Approach-ENG.pdf>
- 4) និយាមបែបបទ សំរាប់អនុវត្តវិធីសាស្ត្រជំរុញខ្លាំងក្លាសកម្មភាពគ្រប់គ្រងសកម្មករណីផ្ទុកមេរោគអេដស៍។ ខែកក្កដា ឆ្នាំ២០១៧។ <http://www.nchads.org/SOPs/2017/SOP%20B-IACM%20kh.pdf>
- 5) បញ្ជីវត្តមាននៃអង្គសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨
- 6) របៀបវារៈសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍_ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី (អគារមិត្តភាព ជាន់ទី៣ បន្ទប់D)
- 7) Slide Presentation of H.E. Tia Phalla, Vice-Chair of NAA_ Congress workshop_5 December 2018